

Budget Engagement Community Forums
កិច្ចប្រជុំសហគមន៍ស្តីអំពីរបៀបរៀបចំថវិការ

The Long Beach Unified School District will offer virtual Budget Engagement Community Forums 10 a.m. Monday, Sept. 21 and 5 p.m. Tuesday, Oct. 20

ក្រសួងអប់រំ ឌីស្ត្រិកត ឡងប៊ិច នឹងបើកកិច្ចប្រជុំតាមរយៈ អនឡាញ ស្តីអំពីរបៀបរៀបចំថវិការ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ម៉ោង 10:00 ព្រឹក និង ថ្ងៃអង្គារ ទី២០ ខែតុលា ម៉ោង 5:00 ល្ងាច

Intended Outcomes

- Engage in meaningful and productive discussions
- To create an environment of collaboration and trust
- Provide input that will generate recommendations for the school district to consider

លទ្ធផលប្រាថ្នាទទួល

- បង្កើតទំនាក់ទំនងយ៉ាងប្រសប់ និង ការពិគ្រោះឆ្លងឆ្លើយ ដែលមានប្រយោជន៍
- បង្កើតឱកាស ដែលនាំមកការបង្រួបបង្រួម និង សេចក្តីទុកចិត្ត
- ការផ្តល់ជាយោបល់ ដែលនឹងបង្កើតជាអនុសាសន៍សម្រាប់ក្រសួងអប់រំ ឌីស្ត្រិកត ធ្វើការគិតគូរមើល

របៀបចុះឈ្មោះ

ក្រសួងអប់រំ LBUSD ស្វែងរកយោបល់មកពីមាតាបិតា សិស្ស បុគ្គលិក និង សហគមន៍ ដែលប្រើការអនុវត្តន៍ដ៏ល្អបំផុតសម្រាប់ដោះស្រាយមកលើ៖

- ជំនួយផ្នែករៀន
- ជំនួយអប់រំផ្នែកអារម្មណ៍ និង ផ្លូវចិត្ត
- ទំនាក់ទំនងជាមួយសិស្ស និង ចំណង់ចិត្តប្រឹងប្រែង

To join the conversation, [register here](#) for the first of the two virtual Community Forums. Complete the Google Form by Friday, Sept. 18, and please note that registration is limited to 100 participants on a first-come, first-served basis. Audience members who do not register can still view the live stream at lbschools.net/youtube.

ដើម្បីចូលរួមជាមួយការពិគ្រោះឆ្លងឆ្លើយ សូមចុះឈ្មោះយក [register here](#) សម្រាប់កិច្ចប្រជុំ ពីរ លើក ដែលនឹងបើកទទួលតាមរយៈ អនឡាញ ។ សូមបំពេញក្រដាស Google forms អោយបានទាន់ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ហើយសូមចំណាំថា មានការទទួលយក មនុស្សចូលរួមត្រឹមតែ 100 នាក់ ដោយសំអាងលើការចុះឈ្មោះមុនគេនឹងបានទទួលកន្លែងចូលរួមមុនគេ ។ ចំពោះបុគ្គល ដែលមិនបាន ចុះឈ្មោះចូលរួម គឺនៅតែអាចបើកមើលបានតាមរយៈការបង្ហាញក្នុង យូធូប ដែលមានជា: lbschools.net/youtube ។

ការចុះឈ្មោះចូលរួមសម្រាប់កិច្ចប្រជុំលើកទី ពីរ នឹងទទួលធ្វើនៅខែតុលា ដែលនឹងបង្ហាញច្បាស់លាស់អំពីថ្ងៃទៅតាមក្រោយ ។

Wording on the Google Form:

Thank you for your interest and willingness to participate in LBUSD's Budget Engagement Community Forum. Please complete this form by Sept. 18th at noon. Registration is limited to 100 participants on a first-come, first-serve basis.

Our forum will be held virtually via Zoom on Monday, Sept. 21th at 10:00 - 11:30 a.m. Confirmed participants will receive a Zoom link on Monday, Sept. 21th at 8:00 a.m. Please do not share the Zoom link with other participants. Only registered participants will be admitted from the waiting room.

ពាក្យសរសេររៀបរាប់នៅលើក្រដាស Google Form:

សូមអរគុណចំពោះការយកចិត្តទុកដាក់ និង ការយល់ព្រមរបស់អ្នកមកលើការចូលរួមកិច្ចប្រជុំសហគមន៍ជាមួយក្រសួងអប់រំ LBUSD ស្តីអំពីការរៀបចំថវិកា ។ សូមឆ្លើយបំពេញក្រដាសចុះឈ្មោះអោយបានទាន់ 9/18 នៅពេលថ្ងៃត្រង់ ។ ការចុះឈ្មោះចូលរួម គឺទទួលយកបានត្រឹមតែ 100 នាក់ ដោយសំអាងលើការចុះឈ្មោះមុនគេនឹងបានទទួលកន្លែងចូលរួមមុនគេ ។ កិច្ចប្រជុំសហគមន៍របស់យើងនឹងបើកធ្វើតាមរយៈ អនឡាញ ជាមួយ Zoom នៅថ្ងៃចន្ទ ទី21 ខែកញ្ញា វេលាម៉ោង 10:00 ទៅ 11:30 ព្រឹក ។ បុគ្គល ដែលបានចុះឈ្មោះរួចហើយ គឺនឹងបានទទួលបណ្តាញ Zoom នៅថ្ងៃចន្ទ ទី21 ខែកញ្ញា វេលាម៉ោង 8:00 ព្រឹក ។ សូមមេត្តាកុំបង្ហាញប្រាប់បណ្តាញ Zoom ទៅកាន់មនុស្សដទៃ ។ មានតែបុគ្គល ដែលបានចុះឈ្មោះហើយប៉ុណ្ណោះ ទើបនឹងអាចចូលរួមប្រជុំបាន ។